



# GC LIFE



# I អត្ថប្រយោជន៍ និងបុព្វលាភធានារ៉ាប់រង

អត្ថប្រយោជន៍ធានារ៉ាប់រង

ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងបានជួបគ្រោះថ្នាក់ជាយថាហេតុ ក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបណ្តាលឲ្យកើតមានស្ថានភាពធ្ងន់ធ្ងរមួយ ឬច្រើនប្រភេទនៃស្ថានភាពធ្ងន់ធ្ងរទាំង ១០ ដែលត្រូវផ្ទេរទៅមន្ទីរពេទ្យនៅក្រៅប្រទេសដើម្បីព្យាបាលបន្ត នោះក្រុមហ៊ុននឹងផ្តល់សំណងដល់អ្នកត្រូវបានធានារ៉ាប់រងរូបនោះម្តងផ្តាច់ ប៉ុន្តែលក្ខខណ្ឌខាងក្រោម ២ត្រូវតែបំពេញ៖

(១) មុននឹងផ្ទេរទៅមន្ទីរពេទ្យនៅក្រៅប្រទេស អ្នកត្រូវបានធានារ៉ាប់រងធ្លាប់បានជួយសង្គ្រោះបន្ទាន់ដោយមន្ទីរពេទ្យស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា

(២) មានភស្តុតាងជាក់ស្តែង បញ្ជាក់ថាត្រូវបានផ្ទេរទៅមន្ទីរពេទ្យនៅក្រៅប្រទេសដើម្បីធ្វើការសង្គ្រោះបន្ទាន់ ឬបន្តការព្យាបាលពិតប្រាកដមែន (លើកលែងករណីដែលអ្នកត្រូវបានធានារ៉ាប់រងបានទទួលមរណភាពក្នុងអំឡុងពេលផ្ទេរទៅមន្ទីរពេទ្យនៅក្រៅប្រទេស)។

បុព្វលាភធានារ៉ាប់រងនឹងត្រូវកំណត់ផ្អែកទៅតាមមុខរបរ ប្រភេទការងារ អាយុ ប្រវត្តិស្ថានភាពសុខភាពរបស់អ្នកត្រូវបានធានារ៉ាប់រង និងចំនួនមនុស្សដែលនឹងត្រូវធានា។

| កម្រិតនៃស្ថានភាពធ្ងន់ធ្ងរ | គម្រោង Platinum<br>អតិបរមានៃសំណង | គម្រោង Gold<br>អតិបរមានៃសំណង | គម្រោង Silver<br>អតិបរមានៃសំណង |
|---------------------------|----------------------------------|------------------------------|--------------------------------|
| កម្រិត 1                  | \$10,000                         | \$6,000                      | \$3,000                        |
| កម្រិត 2                  | \$6,500                          | \$4,000                      | \$2,000                        |

## I ករណីមិនធានា

១. ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនមានទំនួលខុសត្រូវក្នុងការផ្តល់សំណងធានារ៉ាប់រងឡើយប្រសិនបើនៅពេលដាក់ពាក្យស្នើសុំ អ្នកស្នើសុំធានារ៉ាប់រងមិនបានជូនដំណឹងពិតដល់ក្រុមហ៊ុន មានការលាក់បាំងអំពីស្ថានភាពសុខភាពដែលមានសភាពមិនល្អរបស់អ្នកត្រូវបានធានារ៉ាប់រង ដូចករណីរៀបរាប់ខាងក្រោម៖
- (១) អ្នកត្រូវបានធានារ៉ាប់រងបានធ្វើរោគវិនិច្ឆ័យរកឃើញថាមានជំងឺរ៉ាំរ៉ៃមួយ ឬច្រើនប្រភេទ ឬជំងឺស្រួចស្រាវ ឬជំងឺសតិអារម្មណ៍
- (២) អ្នកត្រូវបានធានារ៉ាប់រងមានពិការភាព ឬមុខងារនៃភ្នែក ឬត្រចៀក ឬចលនារាងកាយមានភាពមិនប្រក្រតី
- (៣) អ្នកត្រូវបានធានារ៉ាប់រងប្រកបមុខរបរមានហានិភ័យខ្ពស់ដែលក្រុមហ៊ុនមិនអាចធានាបាន
- (៤) អាយុពិតប្រាកដរបស់អ្នកត្រូវបានធានារ៉ាប់រងនៅពេលដែលកិច្ចសន្យាបានបង្កើតមិនសមស្របតាមអាយុសម្រាប់ ដាក់ពាក្យស្នើសុំដូចបានចែងក្រោម ខ និងលក្ខខណ្ឌក្នុងកិច្ចសន្យាធានារ៉ាប់រង។
២. ព្រឹត្តិការណ៍ផ្សេងៗនៃ“ករណីមិនធានា”ដែលបានចែងក្នុងផលិតផលមូលដ្ឋាន (“គម្រោងការពារខ្លួន”ជាក្រុម)។
៣. ចំណាយសម្រាប់ការព្យាបាលដែលបណ្តាលមកពីជំងឺ។

ចំណាំ៖ ខិតប័ណ្ណផ្សព្វផ្សាយនេះគឺជាការពណ៌នាដោយសង្ខេប។ សម្រាប់ព័ត៌មានលម្អិត សូមអាន ខ និងលក្ខខណ្ឌធានារ៉ាប់រង។ ក្នុងករណីដែលកើតមានភាពមិនស៊ីចង្វាក់គ្នា ត្រូវយក ខ និងលក្ខខណ្ឌធានារ៉ាប់រងជាគោល។